

អនុញ្ញាតឱ្យប្រើប័ណ្ណកម្ចីផ្តល់មូលនិធិដល់កម្មវិធីជំនួយលំនៅដ្ឋានដែលមានស្រាប់សម្រាប់បុគ្គលដែលមានជំងឺផ្លូវចិត្ត។ លក្ខន្តិកៈអង្គនីតិបញ្ញត្តិ។

ចំណងជើង និងសេចក្តីសង្ខេបផ្លូវការ

បានរៀបចំដោយអគ្គមេធាវី

អត្ថបទនៃវិធានការនេះអាចរកឃើញនៅលើគេហទំព័រវេបសាយខាងក្រោមនៅ
<http://voterguide.sos.ca.gov>

- ផ្តល់សច្ចាប័នច្បាប់ដែលមានស្រាប់ បង្កើតកម្មវិធី No Place Like Home ដែលផ្តល់ហិរញ្ញប្បទានដល់ផ្ទះអចិន្ត្រៃយ៍សម្រាប់បុគ្គលដែលមានជំងឺផ្លូវចិត្តដែលគ្មានផ្ទះសម្បែង ឬស្ថិតក្នុង ហានិភ័យសម្រាប់ភាពគ្មានផ្ទះសម្បែងរ៉ាំរ៉ៃស្របទៅនឹងច្បាប់ Mental Services Health Services Act ដែលត្រូវបានអនុម័តដោយអង្គអ្នកបោះឆ្នោត។
- ផ្តល់សច្ចាប័នលើការចេញមូលធនបំប្រែដែលមានទឹកប្រាក់រហូតដល់ \$2 ពាន់លានដុល្លារ ក្នុងប័ណ្ណកម្ចីដែលបានអនុម័តពីមុន ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធី No Place Like Home។
- កែប្រែច្បាប់ Mental Services Health Services Act ដើម្បីផ្តល់សិទ្ធិផ្ទេរប្រាក់រហូ

តដល់ \$140 លានដុល្លារ ជារៀងរាល់ឆ្នាំ ពីមូលនិធិសេវាសុខភាពផ្លូវចិត្តដែលមានស្រាប់ទៅកាន់កម្មវិធី No Place Like Home ដែលគ្មាន ការតម្លើងពន្ធឡើយ។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់ការវិភាគអង្គនីតិបញ្ញត្តិនៃរដ្ឋសុទ្ធនិងផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលក្នុងតំបន់៖

- អនុញ្ញាតឱ្យប្រើប័ណ្ណដល់ទៅ \$140 លានដុល្លារ ក្នុងមួយឆ្នាំនៃមូលនិធិសុខភាពផ្លូវចិត្តខោនធីដើម្បីសងដល់ទៅ \$2 ពាន់លានដុល្លារក្នុងប័ណ្ណកម្ចី។ ប័ណ្ណកម្ចីទាំងនេះនឹងផ្តល់មូលនិធិដល់លំនៅដ្ឋានសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្តដែលគ្មានផ្ទះសម្បែង។

ការបោះឆ្នោតចុងក្រោយដឹកនាំដោយអង្គនីតិបញ្ញត្តិនៅ ច្បាប់រដ្ឋសភា (Assembly Bill, AB) 1827 (សំណើប្រជាមតិ 2) (ជំពូក 41, លក្ខន្តិកៈឆ្នាំ 2018)

ព្រឹទ្ធសភា៖ បាន/ចាស 35 នៃ 0

រដ្ឋសភា៖ បាន/ចាស 72 នៃ 1

ការវិភាគដោយអ្នកវិភាគអង្គនីតិបញ្ញត្តិ

ជីវប្រវត្តិ

ខោនធីសេវាសុខភាពផ្លូវចិត្ត។ ខោនធីមានទំនួលខុសត្រូវចម្បងសម្រាប់ការផ្តល់ការថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកដែលខ្វះការធានារ៉ាប់រងឯកជន។ ខោនធីផ្តល់ការព្យាបាលផ្លូវចិត្ត ប្រឹក្សាព្យាបាលនៅមន្ទីរពេទ្យ និងសេវាសុខភាពផ្លូវចិត្តផ្សេងទៀត។ ខោនធីខ្វះក៏រៀបចំជំនួយពីរប្រភេទផ្សេងគ្នាសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត—ដូចជាលំនៅដ្ឋាន ការព្យាបាលការរំលោភបំពានសារធាតុញៀន និងសេវាកម្មការងារ។

ក្រុមសេវាសុខភាពផ្លូវចិត្ត។ ក្នុងឆ្នាំ 2004, អ្នកបោះឆ្នោត California បានអនុម័តសំណើប្រជាមតិ 63, ក៏បានស្គាល់ថាជាក្រុម

សេវាសុខភាពផ្លូវចិត្ត។ ក្រុមផ្តល់មូលនិធិសម្រាប់សេវាសុខភាពផ្លូវចិត្តខោនធីផ្សេងៗដោយបង្កើនពន្ធលើប្រាក់ចំណូលដែលបានបង់ដោយអ្នកដែលមានចំណូលលើសពី \$1 លានដុល្លារ។ ពន្ធលើប្រាក់ចំណូលកើនឡើងពី \$1.5 ពាន់លានដល់ \$2.5 ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

កម្មវិធីគ្មានកន្លែងណាដូចជាលំនៅដ្ឋាន (No Place Like Home) ។ កាលពីឆ្នាំ 2016 អង្គនីតិបញ្ញត្តិបានបង្កើតកម្មវិធីគ្មានកន្លែងណាដូចជាលំនៅដ្ឋាន ដើម្បីកសាងលំនៅដ្ឋានស្តារនីតិសម្បទាសម្រាប់អ្នកដែលមានជំងឺផ្លូវចិត្តដែលគ្មានលំនៅដ្ឋាន ឬហានិភ័យនៃការគ្មានលំនៅដ្ឋាន។ គម្រោងរដ្ឋដើម្បីចំណាយសម្រាប់លំនៅដ្ឋាននៅដោយខ្លួនដល់ទៅ \$2 ពាន់លានដុល្លារ។ រដ្ឋអាចខ្ចីប្រាក់នេះដោយការល

វិភាគដោយអ្នកវិភាគអង្គនីតិបញ្ញត្តិ

បន្ត

កំប៉័ណ្ណកម្ចី ដែលអាចសងវិញជាមួយការប្រាក់ជាង 30 ឆ្នាំ ដោយប្រើប្រាក់ចំណូលពីក្រុមសេវាសុខភាពផ្លូវចិត្ត។ នេះមានន័យថាមូលនិធិតូចអាចរកបានសម្រាប់សេវាសុខភាពផ្លូវចិត្តខោនធីផ្សេងទៀត។ មូលនិធិក្រុមសេវាសុខភាពផ្លូវចិត្តមិនលើសពី \$140 លានដុល្លារអាចត្រូវប្រើសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំណាមួយ។ ការបង់ថ្លៃប័ណ្ណកម្ចីអាចប្រហែលជា \$120 លានដុល្លារឆ្នាំម្តង។

តម្រូវការអនុម័តតុលាការសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំ

មុនពេលអាចលក់ប័ណ្ណកម្ចីទាំងនេះ រដ្ឋត្រូវតែស្នើឱ្យតុលាការអនុម័តគម្រោងរបស់រដ្ឋដើម្បីបង់ថ្លៃគ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។ តុលាការត្រូវតែសម្រេចបញ្ជាក់សំខាន់ៗពី៖

- ថាតើការប្រើប័ណ្ណកម្ចីសេវាសុខភាពផ្លូវចិត្តដើម្បីបង់ថ្លៃគ្មានកន្លែងណាមួយនៅក្នុងឆ្នាំជាមួយអ្វីដែលអ្នកបោះឆ្នោតបានពេញគេបានអនុម័តក្រុមសេវាសុខភាពផ្លូវចិត្ត។
- ថាតើអ្នកបោះឆ្នោតត្រូវការអនុម័តប័ណ្ណកម្ចីគ្មានកន្លែងណាមួយនៅក្នុងឆ្នាំ (រដ្ឋធម្មនុញ្ញរដ្ឋតម្រូវឱ្យអ្នកបោះឆ្នោតអនុម័តលើប្រភេទខ្ចីប្រាក់រដ្ឋមួយចំនួន)។

ការសម្រេចចិត្តតុលាការនេះគឺកំពុងរង់ចាំ។

សេចក្តីស្នើច្បាប់

វិធានការអនុញ្ញាតឱ្យរដ្ឋនាំគ្នាគ្មានកន្លែងណាមួយនៅក្នុងឆ្នាំ ជាពិសេស វិធានការ៖

- **អនុម័តការប្រើមូលនិធិសេវាសុខភាពផ្លូវចិត្តសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំ** វិធានការនិយាយថាមូលនិធិសេវាសុខភាពផ្លូវចិត្តអាចបានសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។ មូលនិធិក្រុមសេវាសុខភាពផ្លូវចិត្តមិនលើសពី \$140 លានដុល្លារអាចត្រូវប្រើសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំណាមួយ។

- **អនុញ្ញាតការខ្ចី \$2 ពាន់លានដុល្លារ** វិធានការអនុញ្ញាតឱ្យរដ្ឋលក់ប័ណ្ណកម្ចីដល់ទៅ \$2 ពាន់លានដុល្លារសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។ ប័ណ្ណកម្ចី នឹងត្រូវបង់ថ្លៃជាច្រើនឆ្នាំជាមួយមូលនិធិក្រុមសេវាសុខភាពផ្លូវចិត្ត។

ជាមួយវិធានការនេះ រដ្ឋនឹងមិនត្រូវការការអនុម័តរបស់តុលាការទៀតលើបញ្ហាបានពិភាក្សាខាងលើដើម្បីអនុវត្តកម្មវិធីគ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។

ឥទ្ធិពលនៃសារពើពន្ធ

ឥទ្ធិពលលើសារពើពន្ធអាស្រ័យលើការសម្រេចចិត្តតុលាការ។ ឥទ្ធិពលលើសារពើពន្ធនៃវិធានការដោយអាស្រ័យថាតើ បុគ្គលិកអាចអនុម័តគម្រោងរបស់រដ្ឋដើម្បីបង់ថ្លៃសម្រាប់គ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។ ប្រសិនបើតុលាការបានអនុម័តគម្រោងរបស់រដ្ឋ វិធានការមិនមានឥទ្ធិពលលើសារពើពន្ធតិចតួច។ នេះព្រោះរដ្ឋនឹងបានទៅមុខជាមួយគ្មានកន្លែងណាមួយនៅក្នុងឆ្នាំនៅក្របកំណើត។ ប្រសិនបើតុលាការបានបដិសេធគម្រោងរបស់រដ្ឋ រដ្ឋនឹងមិនអាចទៅមុខជាមួយគ្មានកន្លែងណាមួយនៅក្នុងឆ្នាំ។ វិធានការនឹងអនុញ្ញាតនឹងអនុញ្ញាតឱ្យរដ្ឋធ្វើដូចនេះ។

ចូលមើល <http://www.sos.ca.gov/campaign-lobbying/cal-access-resources/measure-contributions/2018-ballot-measure-contribution-totals/> សម្រាប់បញ្ជីនៃគណៈកម្មាធិការ ដែលបង្កើតឡើងជាចម្បងដើម្បីគាំទ្រឬជំទាស់វិធានការនេះ។ ចូលមើល <http://www.fppc.ca.gov/transparency/top-contributors/nov-18-gen.html> ដើម្បីចូលប្រើអ្នករូបវិភាគទានកំពូលៗទាំង 10 របស់គណៈកម្មាធិការ។

ប្រសិនបើអ្នកចង់បានច្បាប់ចម្លងនៃអត្ថបទពេញលេញនៃវិធានការរដ្ឋ សូមទូរស័ព្ទមករដ្ឋលេខាធិការ តាមលេខ (888) 345-4917 ឬអ្នកអាចអ៊ីម៉ែល vigfeedback@sos.ca.gov ហើយច្បាប់ចម្លងមួយនឹងត្រូវបានផ្ញើទៅអ្នកដោយឥតគិតថ្លៃ។